



សហព័ន្ធខ្មែរកម្ពុជាក្រោម

KHMERS KAMPUCHEA-KROM FEDERATION

Asia – Australia – Europe – North America

P.O. Box 0193 • Pennsauken • NJ • 08110 • U.S.A. • Tel: (856) 655-3838 • Fax: (856) 583-1503
<http://www.khmerkrom.org> • Email: info@khmerkrom.org

លិខិតចំហជូនចំពោះប្រធានរដ្ឋនៃវៀតណាម លោក ត្រឹង ដាយ ក្វាង ដើម្បីអំពាវនាវឱ្យសងសឹកកម្ពុជា

ទីក្រុង Pennsauken ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៧

ស្ថានទូតវៀតណាម

ជូនចំពោះ លោក ត្រឹង ដាយ ក្វាង ប្រធានរដ្ឋនៃប្រទេសវៀតណាម

1233 20th St NW, Suite 400 Washington, DC 20036

លោកប្រធានជាទីរាប់អាន

បច្ចុប្បន្ននេះ មានដំណឹងគួរឱ្យព្រួយបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាក់ទងនឹង
រឿងជម្លោះដីធ្លីមួយរវាងព្រះសង្ឃនៃវត្តខ្មែរមួយនៅដែនដីកម្ពុជាក្រោម ជាមួយនឹងក្រុមគ្រួសារ
ជនជាតិយួន នៅក្នុងតំបន់ដែលបានចូលសង់ផ្ទះរបស់ពួកគេដោយខុសច្បាប់នៅលើដីវត្ត ។ ពុទ្ធ
បរិស័ទខ្មែរក្រោមនៅដែនដីកម្ពុជាក្រោមបានទាក់ទងជាអនាមិកមក វិទ្យុសំឡេងកម្ពុជាក្រោម
(VOKK) របស់យើងខ្ញុំ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ និងដើម្បីសុំជំនួយក្នុងការ
អំពាវនាវដល់រដ្ឋាភិបាលរបស់លោកប្រធាន ឱ្យប្រគល់ដីសក្តិសិទ្ធិដែលត្រូវគេរឹបយកសងមក
វត្តវិញ ។

ដីដែលគេរឹបយកដែលជាកម្មសិទ្ធិរបស់វត្តនៅកម្ពុជាក្រោមនោះ ឈ្មោះថា វត្តមុនីរង្សី
មេពាំង បិតនៅក្នុងភូមិទី ៤ ឃុំផុងភូ ស្រុកកំពង់ស្ពឺន ខេត្តព្រះត្រពាំង (Áp 4, Xã Phong
Phú, Huyện Cầu Kè, Tỉnh Trà Vinh) ។ វត្តនេះ បានកសាងមុនឆ្នាំ ១៩៧៥ ហើយ
បានប្តូរទៅកសាងនៅកន្លែងថ្មីត្រង់ទីតាំងវត្តសព្វថ្ងៃ ។ ទោះបីវត្តមេពាំងសព្វថ្ងៃ មិនបិតនៅលើ
ដីដែលគេរឹបយកនោះ តែព្រះសង្ឃនិងអ្នកស្រុកនៅក្នុងចំណុះជើងវត្តនៅតែបន្តធ្វើបុណ្យទាន
នៅលើដីនោះជារៀងរាល់ឆ្នាំ ។

នៅក្នុងអំឡុងឆ្នាំ ១៩៩៣ និង ឆ្នាំ ១៩៩៤ មានគ្រួសារជនជាតិយួនមួយចំនួនបានមក
ស្នើវត្តថា ពួកគេសុំនៅលើដីវត្តជាបណ្តោះអាសន្ន ហើយបានសន្យាថា គេនឹងសងមកវិញពេល
ណាវត្តត្រូវការ ។ ពេលដែលវត្តមិនទាន់ត្រូវការដី គណៈកម្មការវត្តបានអនុញ្ញាត ឱ្យពួកគេនៅ
ជាបណ្តោះអាសន្ន ។ ក្នុងចំណោមគ្រួសារជនជាតិយួនទាំងនោះមានគ្រួសារ លោក ផាង វ៉ាំង
កូរ (Phan Van Cua) ។ បន្ទាប់មក លោក ផាង វ៉ាំង កូរ បាន ស្តាប់សំណូកជាសម្ងាត់ដល់



អាជ្ញាធរមូលដ្ឋានដើម្បីផ្តល់ប្លង់កម្មសិទ្ធិដីដល់ខ្លួន ដោយមិនមានការអនុញ្ញាតពីវត្តឡើយ ។ វត្តបានប្តឹងទៅតុលាការស្រុកកំពង់ស្ពឺជំនុំជម្រះវិសាមញ្ញ តែតុលាការយួននៅតែមិនព្រមផ្តល់យុត្តិធម៌ជូនវត្តសោះឡើយ ។ តុលាការបានប្រើយុទ្ធសាស្ត្រនិយាយថា វត្តពុំមានប្លង់កម្មសិទ្ធិដី ដូច្នោះ វាមិនមានអ្វីអះអាងថាខ្លួនជាម្ចាស់ដីបានឡើយ ។ ការប្រើយុទ្ធសាស្ត្រនេះបានធ្វើឱ្យគ្រួសារជនជាតិយួនដែលនៅលើដីវត្ត នៅតែមិនព្រមចេញពីវត្តយ៉ាងស្រួល ។

ជនជាតិដើមខ្មែរក្រោមជាអ្នកគោរពពុទ្ធសាសនាថេរវាទ នៅដែនដីកម្ពុជាក្រោមរាប់ពាន់ឆ្នាំមកហើយ ដោយពលរដ្ឋរបស់យើងមានជំនឿថា ដីរបស់វត្តជាដីសក្តិសិទ្ធិដែលមិនមានបុគ្គលណាម្នាក់ហ៊ានយកដីវត្តធ្វើជាសម្បត្តិផ្ទាល់ខ្លួនឡើយ ។ វត្តខ្មែរនៅកម្ពុជាក្រោមនីមួយៗមិនមានប្លង់កម្មសិទ្ធិដីទេ ។ តុលាការយួនស្រុកកំពង់ស្ពឺ បានប្រើយុទ្ធសាស្ត្រទាមទារឱ្យវត្តបង្ហាញនូវប្លង់កម្មសិទ្ធិដីធ្វើជាសាក្សីដើម្បីដោះស្រាយជម្លោះ ។ នេះបង្ហាញឱ្យឃើញថា តុលាការបានរំលោភលើជំនឿរបស់ពលរដ្ឋខ្មែរក្រោម និងបានបំពានលើមាត្រាទី ២៤.២ នៃរដ្ឋធម្មនុញ្ញរបស់ប្រទេសវៀតណាមដែលបានចែងថា៖

“រដ្ឋគោរព និង ការពារនូវសេរីភាពជំនឿ និងសាសនា” ។

នៅក្នុងបញ្ហានេះ យើងខ្ញុំសូមស្នើដល់លោកប្រធានជួយធ្វើការស៊ើបអង្កេតនូវបញ្ហានេះដើម្បីរកយុត្តិធម៌ជូនវត្តខ្មែរក្រោមរបស់យើង ។ យើងខ្ញុំ សង្ឃឹមថា វត្តនឹងបានដីដែលគេរឹបយកនោះត្រឡប់មកវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីបានប្រារព្ធពិធីបុណ្យទានរបស់ខ្លួនដោយសប្បាយរីករាយ និង ស្ងប់ស្ងៀមដោយគ្មានការរំខានពីអ្នកដែលកំពុងរស់នៅលើដីវត្តសព្វថ្ងៃឡើយ ។

ដោយសេចក្តីគោរពពីអាត្មាភាព



ព្រះតេជព្រះគុណ ធីតី ធម្មោ
ប្រធានគណៈកម្មការសាសនាអន្តរជាតិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

